

RECRUITMENT ANNOUNCEMENT

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាពេញម៉ោង (ជំនួយការផ្នែកសម្របសម្រួលកម្មវិធីភាសាបរទេស) ចំនួន **១នាក់** បម្រើការងារ នៅមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលមាន៖

តួនាទីសំខាន់ៗ

- ជាជំនួយក្នុងការរៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ។
- ជាជំនួយក្នុងការតាមដាន និងត្រួតពិនិត្យអវត្តមានរបស់សិស្សនិស្សិតភាសាបរទេស។
- ជាជំនួយក្នុងការផ្សព្វផ្សាយកម្មវិធីភាសាបរទេស។
- ជាជំនួយក្នុងការរៀបចំសំណើផ្សេងៗ។
- សម្របសម្រួលកម្មវិធីនានាដែលរៀបចំដោយដេប៉ាតឺម៉ង់ភាសាបរទេស។
- អនុវត្តការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។

គុណវុឌ្ឍិ

- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបូកពីរ ឬសមមូល (បានបញ្ចប់ឆ្នាំទី២ ដោយជោគជ័យ)
- ជានីតិជនដែលមានសញ្ជាតិខ្មែរ
- មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ
- មានចំណេះដឹងភាសាអង់គ្លេស ចេះអាន សរសេរ និងនិយាយបានល្អ (ផ្តល់អាទិភាព)
- មានចំណេះដឹងកុំព្យូទ័រ ចេះប្រើប្រាស់កម្មវិធី Ms. Word, Ms. Excel, Ms.Power Point និងInternet, E-mail

អត្ថប្រយោជន៍ដែលទទួលបាន

- ប្រាក់បៀវត្សមូលដ្ឋានប្រចាំខែ
- ប្រាក់ទូទាត់លើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំ
- ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ
- ការទទួលបានការកាលិកពី ប.ស.ស ប្រចាំខែ

សំណុំឯកសារដែលមេត្តាជូនត្រូវគ្នាបំបែកជាមួយ៖

- ពាក្យសុំបម្រើការងារ (ច្បាប់ដើម) ចំនួន ០១ ច្បាប់
- ប្រវត្តិរូបសង្ខេប (CV) ជាភាសាអង់គ្លេស ចំនួន ០១ ច្បាប់
- សញ្ញាបត្របរិញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា (មានការបញ្ជាក់) ចំនួន ០១ ច្បាប់
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (សន្លឹកថតចម្លង) ចំនួន ០១ ច្បាប់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សន្លឹកថតចម្លង) ចំនួន ០១ ច្បាប់
- សេចក្តីចម្លងសំបុត្រកំណើត (សន្លឹកថតចម្លង) ចំនួន ០១ ច្បាប់

ព័ត៌មានទាក់ទងនឹងការដាក់ពាក្យសុំបម្រើការងារ

- ពាក្យសុំបម្រើការងារផ្តល់ជូនដោយ **ឥតគិតថ្លៃ** នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។
- ការទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ **ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤** វេលាម៉ោង **១២:០០** ថ្ងៃត្រង់។

មត្តារក្សៈ :

១. ការចូលរួមធ្វើវិសោធនកម្មសម្រាប់តែបេក្ខជនដែលមានលក្ខណសម្បត្តិសមស្រប និងឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់សាកលវិទ្យាល័យប៉ុណ្ណោះ។
២. គ្រប់ដំណាក់កាលជ្រើសរើសបុគ្គលិក សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មិនតម្រូវឱ្យបេក្ខជនបង់កម្រៃជើងសារ (កុំមីស្យុង) ណាមួយទេ។
៣. ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទូរស័ព្ទ : **០១០ ៧០០ ៧៦៣២**

ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤

សូមអរគុណ